



# Implementing the Strategic Action Programme for THE SOUTH CHINA SEA AND GULF OF THAILAND (SCS SAP) Project

## Second Roundtable of Local Representatives of the SCS SAP Project

17 September, 2025, Jakarta, Indonesia

### ការគ្រប់គ្រងតំបន់ការពារទេសភាពអន្លង់ព្រីង Anlung Pring Protected Landscape Management

លោក អុន ចិត្តា អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តកំពត

Mr. Unn Chetra Deputy Chief of National Park, Kampot Provincial Department of Environment



# About my site / ស្ថានភាពទូទៅ

-កំណត់ជាតំបន់ការពារនៅឆ្នាំ ២០១៦ ស្ថិតក្នុងខេត្តកំពត  
 -តំបន់ដីសើម ដែលមានគុណតម្លៃទៅលើអេកូឡូស៊ី ជីវចម្រុះច្រើន  
 ប្រភេទ គាំទ្រដល់បណ្តាញផ្លូវហោះហើរសត្វស្រាវ  
 អាស៊ីខាងកើត-អូស្ត្រាលី ជាពិសេសសត្វក្រៀល។

-Designated as a Protected Landscape in 2016, Kampot Province  
 -Wetland area with high ecological value and rich biodiversity  
 that supports migratory birds along the East Asian-Australasian  
 Flyway, especially **Sarus Crane** (Antigone Antigone).



រុក្ខជាតិផ្លុង ព្រៃស្មាច់ ជាទីជម្រក និងអាហារ  
 Vegetation: flooded grassland, shrubs—important for shelter and food  
 for birds.



ទំហំ 219ហិកតា  
 និងប្រជាជន 4 662 គ្រួសារ  
 219 hectares and 4,662  
 families



បណ្តាញផ្លូវហោះហើរសត្វស្រាវ  
 អាស៊ីខាងកើត-អូស្ត្រាលី ជាពិសេស  
 Sarus Crane ដែលត្រូវបានគំរាម  
 កំហែងជាសកល

Migratory birds along the East  
 Asian–Australasian Flyway,  
 particularly the globally threatened  
 Sarus Crane.



Anlung Pring Protected Landscape  
 Cambodia

EAAF NETWORK SITE CODE FOR OFFICE USE ONLY:

E A A F 1 4 4

Site Information Sheet on  
 East Asian-Australasian Flyway Network Sites  
 (SIS) – 2017 version

Available for download from <http://www.eaaflyway.net/about/the-flyway/flyway-site-network/>

Categories approved by Second Meeting of the Partners of the East Asian-Australasian Flyway Partnership in Beijing,  
 China 13-14 November 2007 - Report (Minutes) Agenda Item 3.13



- Highlights of key activities for conservation & sustainable use of coastal habitat and/or fisheries & land-based pollution management

គម្រោង ស្រូវមិត្តក្រៀល សម្រាប់ចំណីសត្វស្លាបគ្រប់ប្រភេទ និងសត្វក្រៀល ដោយមានការគាំទ្រពីអង្គការដៃគូ “Sarus Crane Rice” Project – producing safe rice fields to feed birds and cranes.

ផ្សព្វផ្សាយទៅកសិករ ដែលប្រើប្រាស់ថ្នាំពុលគីមីកសិកម្ម តាមបច្ចេកទេស និងរៀបចំការទុកដាក់សំបកថ្នាំពុលប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក Awareness campaigns with farmers to reduce use of agricultural chemicals, promote safe storage/disposal of pesticide containers, and reduce plastic use.





- Highlights of key activities for conservation & sustainable use of coastal habitat and/or fisheries & land-based pollution management

### កិច្ចសហការអនុវត្តគម្រោង SCS-SAP

- អន្លូងព្រីង ក៏ជាទីតាំងគោលដៅសម្រាប់គម្រោង SCS-SAP ហើយមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់សម្រាប់ការបង្កើតជា Ramsar Site ដែលមានសារៈសំខាន់ជាអន្តរជាតិក្រោមអនុសញ្ញា Ramsar
- បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់សហគមន៍ និងស្រុក ក្នុងតំបន់ដីសើមអន្លូងព្រីងដោយផ្ដោតសំខាន់លើសំណើកំណត់អន្លូងព្រីងជាតំបន់រ៉ាមសារ
- បានរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពពាក់ព័ន្ធច្បាប់ គោលនយោបាយ ការអនុវត្តប្រសើរ ការអភិវឌ្ឍន៍ផែនការគ្រប់គ្រង និងការត្រួតពិនិត្យដីវចម្រុះសម្រាប់តំបន់ដីសើមឆ្នេរសមុទ្រ។

### Implementing SCS-SAP Activities

- Anlung Pring is also a target site for the SCS-SAP project and currently meets the criteria for nomination as a Ramsar Site, which qualifies as a wetland of international importance under the Ramsar Convention
- Conducted a Commune and community-level consultation meeting to discuss focusing on the proposal to designate Anlung Pring as a Ramsar Site.
- Organized Capacity Building on Related Law Instruments, Policies, Best Practices, Management Plan Development, and Biodiversity Monitoring for Coastal Wetlands.



- Highlights of key activities for conservation & sustainable use of coastal habitat and/or fisheries & land-based pollution management

កំណែទម្រង់ច្បាប់ និងប្រសិទ្ធភាព  
Legal reforms & enforcement:


- ❖ ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលអនុវត្តនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ (Environmental & Natural Resource Code (adopted on 27 June 2024)
- ❖ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា (Cambodian Penal Code)
- ❖ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា (Code of Criminal Procedure)
- ❖ ច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្នវត្ថុចាប់យក (Law on Temporary Management of Seized Property)



អ្នកពាក់ព័ន្ធ  
Stakeholders involved

- ❖ ក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ (ministry of Environment and related ministries/institutions)
- ❖ រដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ (Provincial, district, commune, and village administrations)
- ❖ មន្ទីរបរិស្ថានខេត្ត និងមន្ទីរពាក់ព័ន្ធ (Provincial Department of Environment and related departments)
- ❖ សហគមន៍តំបន់ការពារធម្មជាតិ (Community protected area)
- ❖ អង្គការដៃគូ (Partner organizations)
- ❖ ប្រជាពលរដ្ឋ (Local citizens)

ប្រភពថវិកា៖ កម្មវិធីថវិការដ្ឋ និងអង្គការដៃគូ (Funding sources)



កូដ	ឈ្មោះ	ប្រភេទ	ថវិកាសរុប			ថវិកាសម្រាប់បរិស្ថាន		
			សរុប	ថវិកាស្របច្បាប់	ថវិកាស្របច្បាប់	ថវិកាស្របច្បាប់		
01	ក្រសួងបរិស្ថាន	ក	1000	1000	1000	1000	1000	
02	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ក	2000	2000	2000	2000	2000	
03	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ក	3000	3000	3000	3000	3000	
04	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ក	4000	4000	4000	4000	4000	
05	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ក	5000	5000	5000	5000	5000	
06	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ក	6000	6000	6000	6000	6000	
07	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ក	7000	7000	7000	7000	7000	
08	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ក	8000	8000	8000	8000	8000	
09	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ក	9000	9000	9000	9000	9000	
10	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ក	10000	10000	10000	10000	10000	



# Lesson learnt ( challenges and solution to address challenges )

បទពិសោធន៍ទទួលបាន ( ឧបសគ្គ និងដំណោះស្រាយ )

## បទពិសោធន៍

- ❖ ការអង្កេតតាមដាន រាប់ចំនួនសត្វស្លាប Experience in bird surveys and crane population monitoring.
- ❖ ការធ្វើជំរឿនសត្វក្រៀល Crane census
- ❖ ការរៀបចំបង្កើត ស្រូវមិត្តក្រៀល ដើម្បីជាចំណីសុវត្ថិភាពសម្រាប់សត្វក្រៀល និងសត្វស្លាបផ្សេងទៀត Establishment of Sarus Crane Rice fields as safe food sources for cranes and other birds
- ❖ ការកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី និងការប្រើប្រាស់ប្លាស្ទិក ដើម្បីសុខុមាលភាពមនុស្សសត្វ Reduction in chemical pesticide use and plastic use
- ❖ ប្រជាពលរដ្ឋ ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ សត្វក្រៀល និងសត្វស្លាបផ្សេងទៀតបានល្អប្រសើរ Strong community participation in conservation.

## បញ្ហាប្រឈម

- ❖ បច្ចេកទេស រាប់ចំនួនសត្វស្លាប និងការធ្វើជំរឿនសត្វស្លាប របស់មន្ត្រីឧទ្យានុរក្សនៅមានកម្រិត Limited technical capacity of rangers for bird surveys and monitoring
- ❖ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនានៅតំបន់ការពារធម្មជាតិនៅមានកម្រិត Domestic and international tourism visits to the protected area remain limited.

## ដំណោះស្រាយ

- ❖ រៀបចំវគ្គបណ្តុះបណ្តាលលើការរាប់ចំនួនសត្វស្លាប និងជំរឿនសត្វស្លាប Organize training courses on bird surveys and crane monitoring for rangers
- ❖ ផ្សព្វផ្សាយលើសក្តានុពលតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ Promote the site's potential more widely to attract national and international tourists
- ❖ បង្កើតជាតំបន់រ៉ាមសារ Designate as Ramsar Site.